

ទម្រង់ពាក្យស្នើសុំ

ផ្នែកទី ១: ព័ត៌មានបេក្ខជន

១. ព័ត៌មានទំនាក់ទំនងរបស់ស្ថាប័នដាក់ពាក្យស្នើសុំ

១.១. ឈ្មោះស្ថាប័ន ៖

១.២. អ្នកតំណាងស្ថាប័ន និងលេខទំនាក់ទំនង (ត្រូវការអ្នកតំណាង ២ នាក់ ក្នុងស្ថាប័ននីមួយៗ)៖

ឈ្មោះបេក្ខជនទី ១ ៖	
ភេទ ៖	
តួនាទី ៖	
លេខទំនាក់ទំនង ៖	
អ៊ីមែល ៖	

ឈ្មោះបេក្ខជនទី ២ ៖	
ភេទ ៖	
តួនាទី ៖	
លេខទំនាក់ទំនង ៖	
អ៊ីមែល ៖	

២. ប្រវត្តិស្ថាប័ន

សូមគូស "X" នៅកន្លែងដែលត្រឹមត្រូវ៖	ព័ត៌មានលម្អិតនៃការចុះឈ្មោះ៖
សកម្មភាពខាងសេវាសង្គម	ថ្ងៃ ខែ ឆ្នាំចុះឈ្មោះ
សកម្មភាពខាងក្រុមហ៊ុន	ប្រភេទនៃការចុះឈ្មោះ
សកម្មភាពខាងសភា	សូមគូស "X"
ដឹកនាំដោយយុវជន	នៅកន្លែងដែលត្រឹមត្រូវ
	ផ្សេងៗ

៣. ការប្តេជ្ញាចិត្តក្នុងការចូលរួម

៣.១. តើអង្គការរបស់អ្នក (រួមទាំងថ្នាក់ដឹកនាំ) មានឆន្ទៈ ចូលរួម ក្នុងដំណើរការបណ្តុះបណ្តាល និងបង្កើតបន្ថែម ដូចដែលបានរៀបរាប់ នៅក្នុងការពិពណ៌នាអំពីវគ្គសិក្សា ដែរឬទេ? នេះរួមបញ្ចូល ទាំងការប្តេជ្ញាចិត្តក្នុង	
--	--

ទម្រង់ពាក្យស្នើសុំ

<p>ការចំណាយ ១២០ ដុល្លារអាមេរិក ជាវិភាគទានរបស់អ្នក នៃការចូលរួមបដិភាគ ក្នុងចំណាយទាំងមូល។</p>	
<p>៣.២. ប្រសិនបើមាន សូមប្រាប់ពី ហេតុផល/ការជម្រុញទឹកចិត្ត របស់អ្នក ក្នុងការចូលរួម។</p>	
<p>៣.៣. សម្រាប់វគ្គការកៀរគរការគាំទ្រ៖ យើងរំពឹងថា នឹងធ្វើការជាមួយស្ថាប័នរបស់អ្នក យ៉ាងហោចណាស់ក៏បាន ៣ខែដែរ បន្ទាប់ពីការបណ្តុះបណ្តាល ដើម្បីគាំទ្រដល់អង្គការរបស់អ្នក រួមមាន ជំនាញក្នុងការទាមទារ ដែលជាយុទ្ធសាស្ត្រ/ប្រព័ន្ធ និង/ឬជា កម្មវិធី។ បើសិនជាអាច សូមចុះហត្ថលេខាយល់ព្រមនូវកិច្ចព្រមព្រៀងនេះ។</p>	

៤. វគ្គបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំស្ថាប័ន ធ្វើឡើងនៅ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

<p>សូមចំណាំថា អ្នកទាំងនេះ ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ដែលអាចធ្វើការសម្រេចចិត្តជំនួសស្ថាប័នរបស់ពួកគេ (នាយកប្រតិបត្តិ សមាជិកក្រុមប្រឹក្សាភិបាល អ្នកគ្រប់គ្រងកម្មវិធី/នាយក)។ សូមផ្តល់ឈ្មោះ តួនាទី អាសយដ្ឋានអ៊ីមែល និងលេខទូរស័ព្ទ។ ស្ថាប័ននីមួយៗអាចចាត់តាំងអ្នកដឹកនាំបានចំនួនតែ ២ រូបប៉ុណ្ណោះ ឲ្យចូលរួម។</p>	

ផ្នែកទី ២ : ការវាយតម្លៃតម្រូវការនៃវគ្គបណ្តុះបណ្តាល
 ផ្នែកនេះផ្តោតលើ ការជួយគ្រូបណ្តុះបណ្តាល ឲ្យយល់ពីកម្រិតជំនាញរបស់អ្នក និងដើម្បីធានាបានថា ការបណ្តុះបណ្តាលនេះ សមស្របសម្រាប់លោកអ្នក។ ដូច្នេះ ប្រសិនបើអង្គការរបស់អ្នក មានបទពិសោធន៍ក្នុងការទាមទារ/ធ្វើសកម្មភាពពលរដ្ឋនោះ សូមប្រាប់យើងតាមរយៈផ្នែកទី ២ នេះ។

៥. មូលហេតុក្នុងការចូលរួម

<p>៥.១. តើអ្វីទៅជាគោលបំណង/គោលដៅ ដែលអ្នកចង់សម្រេចបាន បន្ទាប់ ពីចូលរួមក្នុងការបណ្តុះបណ្តាលនេះ?</p>	
<p>៥.២. តើជំនាញអ្វី ដែលអ្នកចង់បានសម្រាប់អង្គការរបស់អ្នក បន្ទាប់ពីការបណ្តុះបណ្តាលនេះ?</p>	

ទម្រង់ពាក្យស្នើសុំ

៦. គោលដៅស្ថាប័ន

៦.១. រៀបរាប់សង្ខេបអំពីចក្ខុវិស័យ បេសកកម្ម និងការពិពណ៌នា អំពីគោលបំណង របស់អង្គការអ្នក	
៦.២. តើអ្វីជាបទអន្តរាគមន៍សំខាន់ៗ របស់អង្គការអ្នក? (ឧ. ទឹក សុខភាព អនាម័យ ។ល។) សូមពន្យល់ ដោយលើកឡើងជាចំណុចៗ។	
៦.៣. តើអ្នកធ្លាប់បានអនុវត្តគម្រោងមួយ ដែលស្វែងរក ការកៀរគរការគាំទ្រ/ការប្តេជ្ញាក្នុងការទាមទារ ឬក៏សកម្មភាពប្រជាពលរដ្ឋ ដែរឬទេ?	
៦.៤. ទាក់ទងនឹងចំណុច ៦.៣ ចូរប្រាប់ពីសមិទ្ធផលសំខាន់ៗ ២ របស់អ្នក ប្រសិនបើមាន។	
៦.៥. ទាក់ទងនឹងចំណុច ៦.៣ តើមានបញ្ហាប្រឈមអ្វីខ្លះ ដែលអ្នកបានជួបប្រទះ នៅពេលចូលរួមការធ្វើសកម្មភាពប្រជាពលរដ្ឋ?	

៧. បទពិសោធន៍ស្ថាប័ន ក្នុងការចូលរួមប្រឡូកជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងៗគ្នា

៧.១. តើអ្នកឲ្យអ្នកទទួលបាន ចូលប្រឡូករួមគ្នា ជាមួយនឹងសមាជិកសហគមន៍ នៅក្នុងគម្រោងរបស់អ្នក យ៉ាងដូចម្តេច?	
៧.២. តើអ្នកឲ្យអង្គការស្ថាប័នរដ្ឋ ចូលប្រឡូករួមគ្នា ជាមួយនឹងរចនាសម្ព័ន្ធ (ឧទាហរណ៍ រដ្ឋាភិបាលកណ្តាល និងថ្នាក់មូលដ្ឋាន) នៅក្នុងគម្រោងរបស់អ្នកយ៉ាងដូចម្តេច? សូមពន្យល់ ដោយលើកឡើងជាចំណុចៗ	
៧.៣. តើអ្នកជាសមាជិកនៃបណ្តាញណាមួយ ដែលពាក់ព័ន្ធនឹង ការទាមទារ/ការតស៊ូមតិ/សកម្មភាពពលរដ្ឋ ដែរឬទេ? សូមប្រាប់ឈ្មោះ បណ្តាញនោះ និងកម្រិតនៃការចូលរួមរបស់អ្នក។ (ថ្នាក់ជាតិ/ប្រទេស/ខេត្ត/ស្រុក)	